



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

និយ័តករគណនេយ្យនិងសវនកម្ម

លេខ...០៤០/.....ន. គ. ស. / ២៥

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ ឧសភា ឆ.ស. ២០២៥

សេចក្តីជូនដំណឹង
ស្តីពី

ភាគពូកែនៃការដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥
មកនិយ័តករគណនេយ្យនិងសវនកម្ម

និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានកិត្តិយស សូមជម្រាបជូនដល់ ម្ចាស់សហគ្រាស និងប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ ជ្រាបថា៖ អនុលោមតាមព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ហៅកាត់ថា (អង្គភាព) ត្រូវដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ស្របតាមស្តង់ដារគណនេយ្យជាធរមាន មក ន.គ.ស. តាមពេលវេលាដូចខាងក្រោម៖

១. សហគ្រាស និងអង្គភាព ដែលមិនរងសវនកម្មកកដ្ឋ ត្រូវដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ សហគ្រាស និងអង្គភាព ដែលទទួលបានការអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសរយៈពេល ៣ខែ និង២០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។

២. សហគ្រាស និងអង្គភាព ដែលរងសវនកម្មកកដ្ឋ ត្រូវដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរងសវនកម្មចមក ន.គ.ស. មិនឱ្យហួសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ សហគ្រាស និងអង្គភាព ដែលទទួលបានការអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសរយៈពេល ៦ខែ និង២០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។

ជាមួយគ្នានេះ ដើម្បីជួយដល់សហគ្រាស និងអង្គភាព អនុវត្តភាគពូកែនៃរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្មបានត្រឹមត្រូវ ជៀសផុតពីការទទួលបានពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ន.គ.ស. សូមលើកកម្ពស់កម្រិតអនុលោមភាព និងមានភាពងាយស្រួលក្នុងការដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ តាមរយៈប្រព័ន្ធ E-Filing សហគ្រាសធុនតូច និងមធ្យម ដែលមិនមែនជាសហគ្រាសរងសវនកម្មកកដ្ឋ និងមិនមែនជាសហគ្រាសទទួលខុសត្រូវជាសាធារណៈ ត្រូវប្រើប្រាស់កាត់បន្ថយការងារការណ៍ហិរញ្ញវត្ថុ-កម្ពុជា, ជួលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងមតិកាត់បន្ថយនូវការងារគណនេយ្យសម្រាប់សហគ្រាស។

១. ត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
២. ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារគណនេយ្យជាធរមាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។
៣. ដើម្បីលើកកម្ពស់កម្រិតអនុលោមភាព និងមានភាពងាយស្រួលក្នុងការដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រព័ន្ធ E-Filing សហគ្រាសធុនតូច និងមធ្យម ដែលមិនមែនជាសហគ្រាសរងសវនកម្មកកដ្ឋ និងមិនមែនជាសហគ្រាសទទួលខុសត្រូវជាសាធារណៈ ត្រូវប្រើប្រាស់កាត់បន្ថយការងារការណ៍ហិរញ្ញវត្ថុ-កម្ពុជា, ជួលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងមតិកាត់បន្ថយនូវការងារគណនេយ្យសម្រាប់សហគ្រាស។

ទំព័រទី ១ នៃ ២

៤. ត្រូវបញ្ចប់ការងារសវនកម្មឯករាជ្យ និងបោះផ្សាយមតិសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ មិនឱ្យហួស រយៈពេល ៦ខែ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ ប្រសិនបើសហគ្រាស ឬអង្គភាព នោះជាប់កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

៥. សហគ្រាស ឬអង្គភាព ដែលមិនទាន់មានលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុ (FIN) ត្រូវស្នើសុំ លេខ FIN ពី ន.គ.ស. ដោយអាចអនុវត្តតាមសៀវភៅណែនាំអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់ របាយការណ៍ហិរញ្ញវត្ថុ (ទាញយកតាមរយៈ QR ខាងក្រោម)។

៦. សហគ្រាស ឬអង្គភាព ដែលបានប្រែប្រួលការចាត់ថ្នាក់ទៅជា រងសវនកម្មឯករាជ្យ ឬ មិនរងសវនកម្ម ឯករាជ្យ ត្រូវដាក់លិខិតស្នើសុំផ្លាស់ប្តូរលេខ FIN មក ន.គ.ស. ឱ្យបានមុន ៦០ថ្ងៃ នៃកាលបរិច្ឆេទផុត កំណត់ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ។

៧. សហគ្រាស ឬ អង្គភាព អាចចាត់តាំងអ្នកតំណាងដើម្បីបំពេញកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ជាមួយ មន្ត្រី ន.គ.ស. ដោយតំណាងអាចជាបុគ្គលិករបស់សហគ្រាស ឬ អង្គភាពផ្ទាល់ ឬ ជាក្រុមហ៊ុន គណនេយ្យ ឬក្រុមហ៊ុនសវនកម្ម ដែលមានអាជ្ញាបណ្ណនៅមានសុពលភាពពី ន.គ.ស. ដូចមានក្នុងបញ្ជី ភ្ជាប់មកជាមួយនិងសេចក្តីជូនដំណឹងនេះ។ ម្ចាស់សហគ្រាស ឬ ប្រធានអង្គភាព ត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះរាល់សកម្មភាពរបស់អ្នកតំណាងរបស់ខ្លួន។ ក្នុងករណីអ្នកតំណាងជាក្រុមហ៊ុន គណនេយ្យ ឬក្រុមហ៊ុនសវនកម្ម ត្រូវមានលិខិតផ្ទេរសិទ្ធិពីម្ចាស់សហគ្រាស ឬ ប្រធានអង្គភាព។

៨. សហគ្រាស ឬអង្គភាព ត្រូវបង់កម្រៃសេវាសាធារណៈ ស្របតាមប្រកាសលេខ ០០២ អ.ស.ហ. ប្រ.ក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ស្តីពី សេវាសាធារណៈរបស់និយ័តករគណនេយ្យនិងសវនកម្ម។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមន្ត្រីរបស់ ន.គ.ស. តាមរយៈប្រព័ន្ធគេរាឡេក្រាមដូចខាងក្រោម៖

- សហគ្រាសរងសវនកម្មឯករាជ្យ ៖ ០៩៦ ៩១៩៩ ៩៩៨/០១៦ ៥៩៨ ៣៨៦/០៧៧ ៨០៥ ៥៥២/ ០៧០ ២៣៣ ២៧៨
- សហគ្រាសមិនរងសវនកម្មឯករាជ្យ ៖ ០៨១ ៦៤៤ ៦៦៣/០៨៥ ៣៩៨ ៩៣៩/០១០ ៦៥៤ ៣៨៧/ ០៩២ ៦៨៨ ២៩៧
- អង្គភាពមិនស្វែងរកប្រាក់ចំណេញ ៖ ០៨៥ ៤៤៤៤ ៨៨០/០៨៥ ៩០៤ ៨៨៨/០១០ ៥៤៩ ៩៨៧/ ០៨៩ ៨១៨ ៧១៧/០៧០ ២១២ ២៣៦

អាស្រ័យដ្ឋានជម្រាបជូនខាងលើ សូមម្ចាស់សហគ្រាស និង ប្រធានអង្គភាព ជ្រាបជាព័ត៌មាន និងចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។



ប៊ូ ចាន់



សូមស្វែង QR កូដ ដើម្បីទាញយក សៀវភៅណែនាំអំពីការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ ហិរញ្ញវត្ថុ (សហគ្រាស)



សូមស្វែង QR កូដ ដើម្បីទទួលព័ត៌មានអំពី វិស័យនិងវិស័យ-គណនេយ្យនិងសវនកម្ម ឬម្ចាស់សហគ្រាស ន.គ.ស.